

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៤

សេចក្តីថ្លែងការណ៍បើកចំហរ

របស់

សហគមន៍ភូមិក្បាលរមាស ឃុំក្បាលរមាស តាមដងទន្លេស្រែពក

សូមគោរពជូន

**ឯកឧត្តម គុល សំអុល អគ្គនាយកនៃគណៈអគ្គនាយកខេត្ត និងជាប្រធាន គណៈកម្មការ
ដោះស្រាយផលប៉ះពាល់ថ្នាក់ខេត្តលើគម្រោងទំនប់វារីអគ្គិសនីសេសានក្រោម២**

យើងខ្ញុំទាំងអស់គ្នាជាសហគមន៍ជនជាតិភូមិក្បាលរមាស ឃុំក្បាលរមាស តាមដងទន្លេស្រែពក មានការព្រួយបារម្ភអំពីផលប៉ះពាល់ពីគម្រោងទំនប់វារីអគ្គិសនីសេសានក្រោម២ ដែលមានកំលាំង ៤០០មេហ្គាវ៉ាត់។

យើងខ្ញុំជាសហគមន៍រស់នៅក្នុងភូមិក្បាលរមាស សូមធ្វើការបដិសេធ មិនព្រមចាកចេញពីភូមិចាស់ និងមិនព្រមទទួលយកការវិវត្តន៍នៅថ្មីនោះទេ ពីព្រោះ៖

- យើងខ្ញុំមានភាពសប្បាយរីករាយនឹងរស់នៅក្នុងភូមិក្បាលរមាស ជាមួយនឹងភាពសម្បូរហូរហៀរនៃ ធនធានធម្មជាតិដែលនៅជុំវិញខ្លួនយើងនាពេលសព្វថ្ងៃនេះណាស់។ ធនធានធម្មជាតិទាំងនេះ បានជួយទ្រទ្រង់ដល់ការរស់នៅប្រចាំថ្ងៃរបស់យើង ហើយជាងនេះទៅទៀត តាមវប្បធម៌ ឬទំនៀមទំលាប់របស់ជនជាតិដើមតិក្នុងរបស់យើង គឺមានមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅទៅលើដីធ្លីបុព្វបុរស ដែលបានបន្សល់ទុកឲ្យយើងជាកូនកូនចៅជំនាន់ក្រោយ
- យើងមានដីភូមិដីជាទីស្រឡាញ់ និងសម្បូរទៅដោយធនធានធម្មជាតិដែលទ្រទ្រង់ជីវិតរបស់យើងដូចជា ចំណីអាហារ និងប្រភពប្រាក់ចំណូលជាដើម។ ធនធានទាំងនោះមានដូចជាដីភូមិ ដីកសិកម្ម ដីបម្រុងទុកសម្រាប់កូនចៅជំនាន់ក្រោយ ព្រៃសំរាប់ចិញ្ចឹមសត្វ ដីកប់ខ្មោច ដីផ្លូវជូនតា ព្រៃតំណាម ព្រៃសក្តារៈបុរាណ និងទន្លេព្រមទាំងធនធានទាំងឡាយជាច្រើនទៀតដែលមានក្នុងទឹក និងលើគោកផងដែរ។ ធនធានធម្មជាតិទាំងនេះ គឺមិនអាចកាត់ថ្លៃបានទេ
- ធនធានធម្មជាតិទាំងអស់នេះ ក៏មានទំនាក់ទំនងគ្នាយ៉ាងជិតស្និទ្ធនឹងវប្បធម៌ និង ទំនៀមទំលាប់ប្រពៃណីក្នុងជីវិតរស់នៅប្រចាំថ្ងៃរបស់យើងដែលមិនអាចខ្វះបាន។ ប្រសិនបើយើងបាត់បង់នូវធនធាន

ធម្មជាតិទាំងនេះ យើងនឹងបាត់បង់នូវវប្បធម៌ និងទំនៀមទំលាប់ប្រពៃណីដូច្នោះដែរ។ នៅពេលដែល យើងបាត់បង់នូវធនធានធម្មជាតិទាំងនេះ និងវប្បធម៌ ព្រមទាំងទំនៀមទំលាប់ប្រពៃណីហើយនោះ គឺពិត ជាមិនអាចបង្កើតឡើងវិញបានទេ

- វប្បធម៌ ទំនៀមទំលាប់ប្រពៃណី អារក្សអ្នកតា និងផ្លូវជូនការបស់យើង គឺមិនអាចទូទាត់សងជាប្រាក់បាន នោះទេ
- ប្រសិនបើយើងចាកចេញពីភូមិរបស់យើងនោះ យើងនឹង បាត់បង់អត្តសញ្ញាណរបស់យើងជាជនជាតិ ក្នុងមិនខាន ដូចជា អារក្ស អ្នកតា ផ្លូវជូនតា ព្រៃតំណាម ទីសក្ការៈបុជា ដែលសម្បត្តិទាំងនេះ គឺមិនអាច រើទៅកន្លែងផ្សេងបានទេ
- ប្រសិនបើមានសកម្មភាពរបស់គម្រោងអភិវឌ្ឍន៍ណាមួយដែលធ្វើឲ្យប៉ះពាល់ដល់អត្តសញ្ញាណ ឬកន្លែង ទីអារក្ស ទីសក្ការៈបុជារបស់ជនជាតិដើមភាគតិច យោងតាមសិទ្ធិស្តីពីជនជាតិដើមភាគតិច និងគោល ការណ៍ណែនាំរបស់ប្រទេសចិន សម្រាប់ការការពារបរិស្ថានក្នុង ការវិនិយោគបរទេសក្នុង កិច្ចសហប្រតិបត្តិការនោះ ឃើញថា សកម្មភាពទាំងនេះ គឺមិនគួរអនុវត្តនោះទេ
- គម្រោងអភិវឌ្ឍន៍ ដូចជាគម្រោងទំនប់វារីអគ្គិសនីសេសានក្រោម២នេះ គួរតែធ្វើឲ្យប្រជាជនកម្ពុជាដូចជា យើងខ្ញុំសប្បាយរីករាយជាងនេះ។ ប៉ុន្តែបើធ្វើឲ្យយើងរើភូមិចេញពីទីនេះ តើឲ្យយើងសប្បាយចិត្តយ៉ាង ដូចម្តេចកើត? អាជ្ញាធរពាក់ព័ន្ធទាំងឡាយ ដូចជាឯកឧត្តមជាដើមនោះ ដែលមានអំណាច និងការអប់រំ ចំណេះដឹងខ្ពង់ខ្ពស់ជាងសហគមន៍យើងខ្ញុំនោះ គួរតែស្វែងរកនូវដំណោះស្រាយដ៏ល្អសម្រាប់ដោះស្រាយ នូវបញ្ហានេះ ប្រសើរជាងធ្វើឲ្យសហគមន៍យើងខ្ញុំរងទុក្ខវេទនា។ វាគឺអយុត្តិធម៌ពេកហើយ ដែលធ្វើឲ្យ សហគមន៍យើងខ្ញុំរងទុក្ខវេទនាដូច្នោះ។

សំណូមពរ

យើងខ្ញុំសូមសំណូមពរដល់គណៈកម្មការដោះស្រាយផលប៉ះពាល់ពីគម្រោងទំនប់វារីអគ្គិសនីសេសាន ក្រោម២ ក៏ដូចជាអាជ្ញាភិបាល និងក្រុមហ៊ុនដូចខាងក្រោម៖

- សូមធ្វើការលប់ចោលនូវកិច្ចព្រមព្រៀងនៃការទទួលយកការតាំងទីលំនៅថ្មីរវាងតំណាងស៊ីប៊ីអូរ និង អាជ្ញាធរ ដែលបានធ្វើឡើងកាលពីខែមិថុនា ឆ្នាំ២០១៤ ព្រោះថា សហគមន៍ផ្សេងទៀតនៅក្នុងភូមិក្បាល រមាស គឺមិនដែលយល់ព្រមចំពោះការតាំងទីលំនៅថ្មីនោះទេ
- សូមធ្វើការពិចារណាលើសម្លេង ឬយោបល់សហគមន៍របស់សហគមន៍ដែលរៀបរាប់ខាងលើ និង គិតពិចារណាឡើងវិញអំពីគោលនយោបាយសាងសង់ទំនប់វារីអគ្គិសនីសេសានក្រោម២នេះ

- សហគមន៍យើងខ្ញុំធ្លាប់បានឮថា រដ្ឋាភិបាល និងក្រុមហ៊ុនបានឯកភាពនឹងធ្វើការចន្លោះគម្រោងទំនប់សេសានក្រោម២ជាថ្មីឡើងវិញ សូមឲ្យធ្វើការផ្សព្វផ្សាយនូវព័ត៌មាននេះជាសាធារណៈ និងធ្វើការសិក្សាស្រាវជ្រាវពីផលប៉ះពាល់ទាំងឡាយដែលអាចកើតមានគម្រោងទំនប់វារីអគ្គិសនី
- សូមឲ្យសហគមន៍ចូលរួមក្នុងដំណើរការសិក្សាស្រាវជ្រាវថ្មី។ ផ្តល់ឱកាសឲ្យសហគមន៍យើងខ្ញុំបានចែករំលែកនូវការព្រួយបារម្ភ និងមតិយោបល់ចំពោះគម្រោងនេះ

យើងខ្ញុំសង្ឃឹមយ៉ាងមុតមាំថា រាល់ក្តីបារម្ភ និង សំណូមពរទាំងអស់ដែលបានលើកឡើងខាងលើ នឹងត្រូវបានយកចិត្តទុកដាក់ និងដោះស្រាយជូនយើងខ្ញុំដោយគណៈកម្មការ និងរាជរដ្ឋាភិបាលកម្ពុជា ជាមិនខាន។

សូមឯកឧត្តមប្រធានគណៈកម្មការដោះស្រាយផលប៉ះពាល់ មេត្តាឆ្លើយតបចំពោះសំណូមពររបស់យើងខ្ញុំជាលាយលក្ខណ៍អក្សរ មកលោក ជាំ សំណាង តំណាងសហគមន៍ភូមិក្បាលរមាស យ៉ាងយូរចំណុះនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៤។

សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងមក៖

1. លោក ជាំ សំណាង តំណាងសហគមន៍ភូមិក្បាលរមាស៖ ០៨៨ ៥ ៨៤០ ៧៦២, អ៊ីម៉ែល៖ three-s-community@hotmail.com
2. លោក គឹម ឡឿង តំណាងសហគមន៍ភូមិក្បាលរមាស៖ ០៩៧ ៧ ៥៤២ ០៤២
3. លោក ប្រឹច វិទ្ធី តំណាងសហគមន៍ភូមិក្បាលរមាស៖ ០៨៨ ៩ ៣៨៤ ៩០១
4. លោក ស្រី លីបិ តំណាងសហគមន៍ភូមិក្បាលរមាស៖ ០៩៧ ៥ ០០១ ៨០៦

ចម្លងជូន

- មន្ទីរឧស្សាហកម្ម រ៉ែ និងថាមពលខេត្ត
- មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត
- មន្ទីរបរិស្ថានខេត្ត
- មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត
- ក្រុមហ៊ុនទំនប់សេសានក្រោម២ នៅស្ទឹងត្រែង
- សាលាស្រុកសេសាន
- សាលាឃុំក្បាលរមាស និងសាលាឃុំស្រែគរ
- មេភូមិក្បាលរមាស និងមេភូមិស្រែគរ ១ និងស្រែគរ២
- រដ្ឋសភាជាតិ
- ក្រសួងរ៉ែ និងថាមពល
- ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- ក្រសួងបរិស្ថាន
- ក្រសួងអភិវឌ្ឍន៍ជនបទ
- ក្រុមហ៊ុនទំនប់សេសានក្រោម២ និងក្រុមហ៊ុនវ័យាល់គ្រុប
- ស្ថានទូតចិនប្រចាំនៅកម្ពុជា
- សាព័ត៌មាន និងអង្គការសង្គមស៊ីវិល ក្នុងប្រទេសទន្លេមេគង្គ និងអន្តរជាតិ